



**ស្ថានទូតអូស្ត្រាលី
រាជធានីភ្នំពេញ**



**សេចក្តីប្រកាសព័ត៌មាន
អូស្ត្រាលីជួយគាំទ្រឧស្សាហកម្មបន្លែកម្ពុជាដើម្បីធ្វើអោយប្រសើរឡើង
នូវប្រាក់ចំណូលនិងអហាររូបត្ថម្ភ**

វេទិកាឧស្សាហកម្មបន្លែថ្ងៃនេះ(ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១២) ត្រូវបានបើកសម្ពោធន៍ជា ផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត **ប័ន្ទ សារុន** រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ វេទិការយៈពេលពីរថ្ងៃត្រូវបានរៀបចំឡើងដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីដែលជាផ្នែក មួយនៃ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា។ វេទិកាបាននាំមកនូវការជួបជុំគ្នារវាងតំណាង មកពីរាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនអោយយកចិត្តទុក ដាក់ពង្រឹងឧស្សាហកម្មបន្លែនៅកម្ពុជា។

ផលិតកម្មនៃឧស្សាហកម្មបន្លែនៅកម្ពុជាបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០០៥ តាមការប៉ាន់ប្រមាណផលិតកម្មបច្ចុប្បន្នមានប្រហាក់ប្រហែល៤០០ ០០០តោនក្នុងមួយឆ្នាំ។ ទោះបីជាមានការរីកចម្រើននៃផលិតកម្មយ៉ាងណាក៏ដោយ ក៏ផលិតកម្មក្នុងស្រុកនៅតែមិន ទាន់គ្រប់គ្រាន់ដើម្បីបំពេញនូវតម្រូវការ ហើយទាមទារអោយមានការបំពេញបន្ថែមតាមរយៈ ការនាំចូល។ ម៉្យាងវិញទៀត កំរិតបរិមាណនៃការប្រើប្រាស់បន្លែជាមធ្យមសំរាប់ប្រជាជន កម្ពុជានៅទាបជាងរបបអាហារដែលបានកំណត់ដោយស្តង់ដារ ដែលជាផ្នែកមួយបានធ្វើ អោយមានកង្វះនូវអាហាររូបត្ថម្ភ។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា អង្គការ មិនមែនរដ្ឋាភិបាល និងវិស័យឯកជន បានកំពុងខិតខំធ្វើការបង្កើនផលិតកម្មបន្លែនូវកំរិត មូលដ្ឋាន និងបង្កើនការប្រើប្រាស់។ អូស្ត្រាលីបានគាំទ្រការខិតខំប្រឹងប្រែងនេះ ចាប់តាំងពី ឆ្នាំ២០០៥ តាមរយៈការជួយកសាងសមត្ថភាពលើការស្រាវជ្រាវនិងការផ្សព្វផ្សាយវិស័យ បន្លែ។

វេទិកាឧស្សាហកម្មបន្លែនិងដាក់បង្ហាញនូវការស្រាវជ្រាវចុងក្រោយនៅក្នុងវិស័យបន្លែ និង ផ្តល់ឱកាសដើម្បីសិក្សាពីគ្នាអំពីការអភិវឌ្ឍន៍នៅក្នុងតំបន់។ ក្នុងនោះក៏នឹងមានការជួយ បង្កើតបណ្តាញទំនាក់ទំនង រវាងរដ្ឋាភិបាល វិស័យឯកជន និង អង្គការមិនមែនរដ្ឋាភិបាល នៃអ្នកមានបទពិសោធន៍លើដំណាំបន្លែនិងសម្របសម្រួលអោយមានការផ្លាស់ប្តូរគំនិតដើម្បី ពង្រឹងឧស្សាហកម្មនេះ។ វេទិកានឹងមានការពិភាក្សាលើផ្នែកគ្រាប់ពូជ និងធាតុចូលដ៏ទៃ ទៀត បច្ចេកទេសផលិតកម្ម ការគ្របគ្រងទុកដាក់ក្រោយពេលប្រមូលផល សុវត្ថិភាពចំណី អាហារ និង ទីផ្សារ។ វេទិកានឹងមានការដាក់បញ្ចូលផងដែរនូវដំណើរទស្សនៈកិច្ច ទៅទី កន្លែងផលិតកម្ម ដើម្បីសម្របសម្រួលអោយមានការជួបពិភាក្សាជាមួយកសិករ អ្នកប្រមូល ទិញ និងអ្នកលក់បោះដុំលើបញ្ហាគន្លឹះដែលកំពុងប្រឈមដោយឧស្សាហកម្មនេះ។

មានប្រសាសន៍នៅក្នុងការបើក វេទិកាឧស្សាហកម្មបន្លែ លោកជំទាវ **ផែននី វីនាដ៍** ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា “ផលិតកម្មបន្លែ ដើរតួយ៉ាងសំខាន់ ដោយមិនត្រឹមតែធ្វើអោយប្រសើរឡើង នូវជីវភាពនៃកសិករតូចតាច ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានផ្តល់ផងដែរនូវប្រភពអាហាររូបត្ថម្ភគ្រប់គ្រាន់។ អូស្ត្រាលីមាន មោទនៈភាព ដោយបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល និងវិស័យ ឯកជន ដើម្បីពង្រឹងឧស្សាហកម្មបន្លែនៅកម្ពុជា”។

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

លោក **ដេវ ហ្គឺរដ្យ** (Dave Gordge) អ្នកនាំពាក្យប្រចាំស្ថានទូតអូស្ត្រាលី
ទូរស័ព្ទលេខ ០២៣២១៣ ៤៧០ លេខបន្ត ៥០២
ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ
ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១២